



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ

លេខ.....០៦៣.....អ.ស.ហ.ប.ក.

ប្រកាស
ស្តីពី

កាតព្វកិច្ចដាក់កម្រិតរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ និង
ដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យទស្សនកម្មឯករាជ្យ

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/១៩៨១ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០២២៤/២០៥ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩២៤/១១៦៩ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីការកែសម្រួល និងតែងតាំងសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១១២៤/១៤៧៧ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្តីពីការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១២១/០០៣ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៤១៦/០០៦ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម
- បានឃើញអនុក្រឹត្យលេខ១១៣ អនក្រ.បក ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អង្គភាពក្រោមឱវាទរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
- បានឃើញអនុក្រឹត្យលេខ១០២ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ស្តីពីការផាកពិន័យចំពោះអំពើល្មើសនឹងច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម



- បានទទួលការឯកភាពពីក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្នុងសម័យប្រជុំលើកទី២៨ អាណត្តិទី១ នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦

សម្រេច

ជំពូកទី១

បទប្បញ្ញត្តិទូទៅ

ប្រការ១ .-

ប្រកាសនេះកំណត់កាតព្វកិច្ចដាក់តម្កល់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ និងលក្ខខណ្ឌសវនកម្ម ឯករាជ្យលើរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ព្រមទាំងកាតព្វកិច្ចពាក់ព័ន្ធនានាសម្រាប់សហគ្រាស និង អង្គភាពមិនស្វែងរកប្រាក់ចំណេញ ដើម្បីពង្រឹងអនុលោមភាព ប្រសិទ្ធភាព គណនេយ្យភាព តម្លាភាព និង ស័ក្តិសិទ្ធភាព ។

ប្រការ២ .-

ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះសហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា រៀបរៀងសហគ្រាសជាអ្នកជាប់ពន្ធតូច ។

ប្រការ៣ .-

ក្នុងក្របខណ្ឌនៃប្រកាសនេះ វាក្យសព្ទមួយចំនួនដែលត្រូវបានយកមកប្រើត្រូវបានកំណត់និយមន័យ ដូចខាងក្រោម៖

- **កម្មករនិយោជិត** សំដៅដល់ជនគ្រប់ប្រភេទ និងគ្រប់សញ្ជាតិដែលបានចុះកិច្ចសន្យាធ្វើការយក កម្រៃក្រោមការដឹកនាំនិងគ្រប់គ្រងរបស់បុគ្គលដទៃទៀតដែលជារូបវន្តបុគ្គល ឬនីតិបុគ្គល សាធារណៈ ឬឯកជន ។ ដើម្បីបញ្ជាក់ឱ្យច្បាស់អំពីលក្ខណៈសម្បត្តិនៃកម្មករនិយោជិត គេមិន ត្រូវគិតពីលក្ខន្តិកៈគតិយុត្តនៃនិយោជក ឬលក្ខន្តិកៈគតិយុត្តនៃកម្មករនិយោជិត ព្រមទាំងមិនត្រូវ គិតពីចំនួនប្រាក់ឈ្នួលតិច ឬច្រើនទេ ។
- **ការយឺតយ៉ាវក្នុងការដាក់តម្កល់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំមក ន.គ.ស.** សំដៅដល់ការដែល បុគ្គលជាប់កាតព្វកិច្ចមិនដាក់តម្កល់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំមក **ន.គ.ស.** តាមពេល កំណត់ ប៉ុន្តែបុគ្គលជាប់កាតព្វកិច្ចនេះទទួលបានលេខអត្តសញ្ញាណកម្មរាយការណ៍ហិរញ្ញវត្ថុពី **ន.គ.ស.** រួចហើយ ។
- **គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់** សំដៅដល់សហគ្រាសដែលទទួលបានវិញ្ញា- បនបត្រចុះបញ្ជីពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត ។
- **ទ្រព្យសកម្មសរុប** សំដៅដល់ធនធានទាំងរយៈពេលខ្លី និងរយៈពេលវែង ដែលបង្ហាញនៅក្នុង របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ។
- **បទប្បញ្ញត្តិ** សំដៅដល់ការលើកលែងការអនុវត្តតាមបទប្បញ្ញត្តិជាធរមាន ដែលការលើកលែងនេះ ត្រូវស្ថិតក្នុងលក្ខខណ្ឌដែលកំណត់ដោយបទប្បញ្ញត្តិជាក់លាក់ ឬការលើកលែងកាតព្វកិច្ចដែល កំណត់ដោយច្បាប់ និង/ឬលិខិតបទដ្ឋានគតិយុត្តជាធរមាន ដោយមានការកំណត់ជាក់លាក់ ។
- **ផលបរ** សំដៅដល់ចំណូលដុលដែលកើតឡើងពីសកម្មភាពប្រតិបត្តិការអាជីវកម្មក្នុងការិយបរិច្ឆេទ គណនេយ្យជាក់លាក់ ។

- **សកម្មភាពប្រតិបត្តិការ** សំដៅដល់សកម្មភាពប្រតិបត្តិការចម្បងៗដែលស្ថិតនៅក្នុងក្របខណ្ឌបម្រើឱ្យគោលបំណង ឬគោលដៅ ឬបេសកកម្មដែលបានកំណត់នៅក្នុងលក្ខន្តិកៈ ឬលិខិតុបករណ៍ផ្សេងទៀតរបស់អង្គភាពមិនស្វែងរកប្រាក់ចំណេញ ហើយផ្សារភ្ជាប់នឹងចំណូលចំណាយធនធានហិរញ្ញវត្ថុ ។
- **ពាណិជ្ជកិច្ច** ជាសកម្មភាពទិញលក់ទំនិញ ឬសេវា ដែលត្រូវបានអនុវត្តជាប្រចាំក្នុងគោលដៅធ្វើការដោះដូរ និងស្វែងរកចំណេញ ។
- **សហគ្រាស** សំដៅដល់សហគ្រាសសាធារណៈ សហគ្រាសទទួលខុសត្រូវជាសាធារណៈ គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឬគ្រឹះស្ថាន ឬអង្គភាពដែលមានគោលដៅស្វែងរកប្រាក់ចំណេញ ។
- **សហគ្រាសទទួលខុសត្រូវជាសាធារណៈ** សំដៅដល់៖
 ១. សហគ្រាសដែលមានឧបករណ៍បំណុល ឬឧបករណ៍មូលធនផ្សេងៗរបស់សហគ្រាសនោះត្រូវបានជួញដូរនៅលើទីផ្សារមូលបត្រ ឬសហគ្រាសដែលកំពុងដំណើរការនៃការបោះផ្សាយនូវឧបករណ៍ទាំងនេះ សម្រាប់ធ្វើការជួញដូរនៅលើទីផ្សារមូលបត្រ (ទីផ្សារភាគហ៊ុនក្នុងស្រុក ឬបរទេស) ឬ
 ២. សហគ្រាសកាន់កាប់ទ្រព្យសកម្ម ដែលមានកិច្ចសន្យាធានាចំពោះអ្នកដទៃដែលជាផ្នែកមួយនៃធុរកិច្ចសំខាន់របស់សហគ្រាស មានជាអាទិ៍៖ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ឬសហជីពឥណទាន ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនមូលបត្រ និងសង្គមធន (Mutual Fund) ។
- **សហគ្រាសសាធារណៈ** សំដៅដល់អង្គភាពដែលស្ថិតក្រោមច្បាប់ស្តីពីលក្ខន្តិកៈទូទៅនៃសហគ្រាសសាធារណៈ ឬច្បាប់ស្តីពីសហគ្រាសសាធារណៈ ។
- **សវនកម្មឯករាជ្យ** សំដៅដល់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុដោយសវនករដែលទទួលបានអាជ្ញាបណ្ណពីនិយ័តករគណនេយ្យនិងសវនកម្ម ។

ជំពូកទី២
ការដាក់តម្កល់របាយការណ៍ហិរញ្ញវត្ថុ

ប្រការ៤ .-

សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញដូចមានចែងក្នុងប្រការ២ នៃប្រកាសនេះ ត្រូវដាក់តម្កល់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំនៅនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ។

សហគ្រាសរងសវនកម្មឯករាជ្យ ត្រូវដាក់តម្កល់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំចាប់ពីការិយបរិច្ឆេទគណនេយ្យ២០២០ តទៅ ។

សហគ្រាសមិនរងសវនកម្មឯករាជ្យ និងអង្គភាពមិនស្វែងរកប្រាក់ចំណេញរងនិងមិនរងសវនកម្មឯករាជ្យ ត្រូវដាក់តម្កល់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំចាប់ពីការិយបរិច្ឆេទគណនេយ្យ២០២១ តទៅ ។

ប្រការ៥ ..

ការដាក់តម្កល់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ ចំណេញត្រូវអនុលោមតាមបែបបទ និងនីតិវិធីដែលកំណត់ដោយ **ន.គ.ស.** ។

ប្រការ៦ ..

សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញមិនរងសវនកម្មឯករាជ្យ ត្រូវដាក់តម្កល់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំនៅ **ន.គ.ស.** មិនឱ្យហួសរយៈពេល៣(បី)ខែ និង២០(ម្ភៃ)ថ្ងៃ ក្រោយកាលបរិច្ឆេទ បិទបញ្ជីគណនេយ្យនីមួយៗ ។

សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញរងសវនកម្មឯករាជ្យ ត្រូវដាក់តម្កល់របាយការណ៍ ហិរញ្ញវត្ថុប្រចាំឆ្នាំដែលរងសវនកម្មឯករាជ្យរួច និងរបាយការណ៍សវនកម្មឯករាជ្យនៅ **ន.គ.ស.** មិនឱ្យ ហួសរយៈពេល៦(ប្រាំមួយ)ខែ និង២០(ម្ភៃ)ថ្ងៃ ក្រោយកាលបរិច្ឆេទបិទបញ្ជីគណនេយ្យនីមួយៗ ។

ប្រការ៧ ..

សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញអាចស្នើសុំ **ន.គ.ស.** នូវពេលវេលាបន្ថែម សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ និងការងារសវនកម្មឯករាជ្យ ដោយត្រូវអនុវត្តតាម បទប្បញ្ញត្តិពាក់ព័ន្ធ និង/ឬគោលការណ៍ណែនាំជាធរមាន ។

ជំពូកទី៣

លក្ខខណ្ឌនៃការអនុវត្តកាតព្វកិច្ចសវនកម្មឯករាជ្យ

ប្រការ៨ ..

សហគ្រាសដែលស្ថិតក្នុងប្រភេទដូចបានកំណត់ខាងក្រោមនេះ ត្រូវដាក់របាយការណ៍ហិរញ្ញវត្ថុ ប្រចាំឆ្នាំរបស់ខ្លួនឱ្យរងសវនកម្មឯករាជ្យជាក់ហ័ត៖

- សហគ្រាសសាធារណៈ
- សហគ្រាសទទួលខុសត្រូវជាសាធារណៈ
- គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់
- សាខាក្រុមហ៊ុនបរទេស
- សហគ្រាសជាប្រតិបត្តិករកាស៊ីណូ
- សហគ្រាសសង់ផ្ទះ ឬអគារសម្រាប់លក់ដែលទទួលបានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម ពីនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ ឬអាជ្ញាធរមានសមត្ថកិច្ច ដែលមានទំហំផលបរបាបពី ៨ ០០០ ០០០ ០០០(ប្រាំបីលាន)រៀលឡើងទៅ ។

ប្រការ៩ ..

ក្រៅពីប្រភេទសហគ្រាសដូចបានកំណត់ក្នុងប្រការ៨នៃប្រកាសនេះ សហគ្រាសត្រូវដាក់របាយការណ៍ ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទគណនេយ្យនីមួយៗរបស់ខ្លួនឱ្យរងសវនកម្មឯករាជ្យប្រសិនបើសហគ្រាសនោះ ស្ថិតក្នុងលក្ខណៈវិនិច្ឆ័យយ៉ាងតិច២(ពីរ) ក្នុងចំណោមលក្ខណៈវិនិច្ឆ័យ៣(បី)ដូចខាងក្រោម៖

- លក្ខណៈវិនិច្ឆ័យទី១៖ មានទំហំផលបរប្រចាំការិយបរិច្ឆេទគណនេយ្យតាមវិស័យអាជីវកម្មដូចខាងក្រោម៖
 - វិស័យពាណិជ្ជកម្ម៖ ចាប់ពី ២០ ០០០ ០០០ ០០០ (ម្ភៃបីលាន) រៀលឡើងទៅ
 - វិស័យផលិតកម្ម៖ ចាប់ពី ៣០ ០០០ ០០០ ០០០ (សាមសិបបីលាន) រៀលឡើងទៅ
 - វិស័យសេវាកម្ម៖ ចាប់ពី ៨ ០០០ ០០០ ០០០ (ប្រាំបីបីលាន) រៀលឡើងទៅ។
- លក្ខណៈវិនិច្ឆ័យទី២៖ មានតម្លៃទ្រព្យសកម្មសរុបចាប់ពី ១០ ០០០ ០០០ ០០០ (ដប់បីលាន) រៀលឡើងទៅ គិតត្រឹមថ្ងៃបិទការិយបរិច្ឆេទគណនេយ្យ។
- លក្ខណៈវិនិច្ឆ័យទី៣៖ មានចំនួនកម្មករនិយោជិតបម្រើការងារចាប់ពី ១០០ (មួយរយ) នាក់ឡើងទៅ ដោយយោងទៅតាមចំនួនកម្មករនិយោជិតមធ្យមភាគដែលមានក្នុងឆ្នាំ។

សហគ្រាសដែលលែងស្ថិតក្នុងលក្ខខណ្ឌដូចមានចែងក្នុងប្រការនេះ ត្រូវបន្តដាក់របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទគណនេយ្យនីមួយៗរបស់ខ្លួនឱ្យរងសវនកម្មឯករាជ្យយ៉ាងតិច៣ (បី) ឆ្នាំជាប់គ្នាថែមទៀត ប្រសិនបើមានផលបរប្រចាំឆ្នាំចាប់ពី ៥ ០០០ ០០០ ០០០ (ប្រាំបីលាន) រៀលឡើងទៅ។

ប្រការ១០ ..

ការអនុវត្តកាតព្វកិច្ចសវនកម្មឯករាជ្យ លើរបាយការណ៍ហិរញ្ញវត្ថុរបស់អង្គភាពមិនស្វែងរកប្រាក់ចំណេញត្រូវបានកំណត់ដូចខាងក្រោម៖

១. ត្រូវដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ សម្រាប់គម្រោងដែលមានទំហំចំណាយសរុបលើសពី ២ ០០០ ០០០ ០០០ (ពីរបីលាន) រៀល និង/ឬ
២. ត្រូវដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ ក្នុងករណី៖
 - ចំណាយសរុបប្រចាំឆ្នាំលើសពី ៣ ០០០ ០០០ ០០០ (បីបីលាន) រៀល ដោយមិនរាប់បញ្ចូលចំណាយរបស់គម្រោងដែលជាប់លក្ខខណ្ឌរងសវនកម្មឯករាជ្យ និង
 - មានចំនួនកម្មករនិយោជិតបម្រើការងារចាប់ពី២០ (ម្ភៃ) នាក់ឡើងទៅ ដោយយោងទៅតាមចំនួនកម្មករនិយោជិតមធ្យមភាគដែលមានក្នុងឆ្នាំ។

ប្រការ១១ ..

ការអនុវត្តកាតព្វកិច្ចសវនកម្មឯករាជ្យលើរបាយការណ៍ហិរញ្ញវត្ថុតាមគម្រោងរបស់អង្គភាពមិនស្វែងរកប្រាក់ចំណេញត្រូវបានកំណត់ដូចខាងក្រោម៖

១. គម្រោងដែលមានរយៈពេលមិនលើស១៨ (ដប់ប្រាំបី) ខែ អាចធ្វើសវនកម្មឯករាជ្យតែ១ (មួយ) លើកបាន
២. គម្រោងដែលមានរយៈពេលលើស១៨ (ដប់ប្រាំបី) ខែឡើងទៅ ត្រូវធ្វើសវនកម្មឯករាជ្យដោយកំណត់យករយៈពេល១២ (ដប់ពីរ) ខែ ធ្វើសវនកម្មឯករាជ្យ១ (មួយ) លើក។

ប្រការ១២ ..

សហគ្រាសដែលមិនស្ថិតក្នុងលក្ខខណ្ឌដូចមានចែងក្នុងប្រការ៩ និងអង្គភាពមិនស្វែងរកប្រាក់ចំណេញឬគម្រោងទាំងឡាយរបស់អង្គភាពមិនស្វែងរកប្រាក់ចំណេញដែលមិនស្ថិតក្នុងលក្ខខណ្ឌដូចមានចែងក្នុងប្រការ១០ នៃប្រកាសនេះ អាចដាក់របាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនឱ្យរងសវនកម្មឯករាជ្យតាមការស្ម័គ្រចិត្ត។

ប្រការ១៣ .-

ការងារធ្វើសវនកម្មឯករាជ្យ និងការបោះផ្សាយមតិសវនកម្មឯករាជ្យលើរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ត្រូវបញ្ចប់ឱ្យបានរួចរាល់មិនឱ្យហួសរយៈពេល៦ (ប្រាំមួយ) ខែ បន្ទាប់ពីកាលបរិច្ឆេទបិទបញ្ជីគណនេយ្យ ។ ករណីមិនអាចអនុវត្តកិច្ចការនេះទាន់ពេលកំណត់ សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញដែលជាប់កាតព្វកិច្ចអាចស្នើសុំពន្យារពេលមក **ន.គ.ស.** ដោយបញ្ជាក់ពីមូលហេតុសមស្រប ។

ប្រការ១៤ .-

ការអនុវត្តកាតព្វកិច្ចសវនកម្មឯករាជ្យលើរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទគណនេយ្យ ២០២០ ត្រូវបានកំណត់ថាជាការធ្វើសវនកម្មឯករាជ្យឆ្នាំទី១ ។

ជំពូកទី៤

លក្ខខណ្ឌបដិប្បញ្ញត្តិនៃការដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យទស្សនកម្មឯករាជ្យ

ប្រការ១៥ .-

សហគ្រាសអាចស្នើសុំមក **ន.គ.ស.** នូវបដិប្បញ្ញត្តិក្នុងការដាក់របាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនឱ្យរងសវនកម្មឯករាជ្យ ក្នុងលក្ខខណ្ឌណាមួយដូចខាងក្រោម ៖

- សហគ្រាសដូចមានចែងក្នុងប្រការ៨ នៃប្រកាសនេះ ដែលមិនបានធ្វើពាណិជ្ជកិច្ចរយៈពេល១២ (ដប់ពីរ) ខែជាប់គ្នា បន្ទាប់ពីការិយបរិច្ឆេទដែលរងសវនកម្មចុងក្រោយ ឬ
- សហគ្រាសដែលលែងស្ថិតក្នុងលក្ខខណ្ឌដូចមានចែងក្នុងប្រការ៩ នៃប្រកាសនេះ និងដែលមានផលរបបប្រចាំឆ្នាំតិចជាង ៥ ០០០ ០០០ ០០០ (ប្រាំបីលាន) រៀល ។

សហគ្រាសដូចបានកំណត់ក្នុងកថាខណ្ឌខាងលើនេះ ត្រូវដាក់ពាក្យស្នើសុំបដិប្បញ្ញត្តិមក **ន.គ.ស.** យ៉ាងយូរ៣០ (សាមសិប) ថ្ងៃ បន្ទាប់ពីថ្ងៃបិទការិយបរិច្ឆេទគណនេយ្យ ហើយត្រូវបង់កម្រៃសេវាសាធារណៈតាមបទប្បញ្ញត្តិជាធរមាន ។

ប្រការ១៦ .-

អង្គភាពមិនស្វែងរកប្រាក់ចំណេញដែលលែងស្ថិតក្នុងលក្ខខណ្ឌដូចមានចែងក្នុងប្រការ១០ នៃប្រកាសនេះ មិនត្រូវបានតម្រូវឱ្យដាក់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំឱ្យរងសវនកម្មឯករាជ្យទៀតឡើយ ។ ក្នុងករណីនេះអង្គភាពមិនស្វែងរកប្រាក់ចំណេញ ត្រូវដាក់លិខិតជូនដំណឹងមក **ន.គ.ស.** អំពីការផ្លាស់ប្តូរនេះយ៉ាងយូរ៣០ (សាមសិប) ថ្ងៃ បន្ទាប់ពីថ្ងៃបិទការិយបរិច្ឆេទគណនេយ្យ ។

ជំពូកទី៥

សិទ្ធិ និងកាតព្វកិច្ចរបស់ ន.គ.ស.

ប្រការ១៧ .-

អគ្គនាយក **ន.គ.ស.** មានសិទ្ធិចាត់តាំងមន្ត្រីចុះត្រួតពិនិត្យលើការមិនអនុវត្តកាតព្វកិច្ចគណនេយ្យ និងសវនកម្ម ដោយផ្អែកលើមូលដ្ឋានឯកសារ ឬព័ត៌មានដែលប្រមូលបានពីសហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ។ ការចុះត្រួតពិនិត្យត្រូវផ្អែកលើកត្តាហានិភ័យដូចមានកំណត់ក្នុងច្បាប់ និងបទប្បញ្ញត្តិជាធរមាន ។



ប្រការ១៨ .-

ន.គ.ស. មានកាតព្វកិច្ចរក្សាទុករបាយការណ៍ហិរញ្ញវត្ថុ និងព័ត៌មានពាក់ព័ន្ធ ព្រមទាំងមានសិទ្ធិនៅក្នុងការប្រើរបាយការណ៍ហិរញ្ញវត្ថុទាំងនោះ ដើម្បីអនុវត្តមុខងារវាយតម្លៃលើកម្រិតអនុលោមភាពនៃរបាយការណ៍ធៀបនឹងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងស្តង់ដារបច្ចេកទេសពាក់ព័ន្ធជាធរមាន ។

ប្រការ១៩ .-

ថ្នាក់ដឹកនាំ និងមន្ត្រីរបស់ **ន.គ.ស.** ត្រូវរក្សាការសម្ងាត់ទាំងព័ត៌មានហិរញ្ញវត្ថុ និងព័ត៌មានមិនមែនហិរញ្ញវត្ថុរបស់សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ ។

ថ្នាក់ដឹកនាំ និងមន្ត្រីរបស់ **ន.គ.ស.** រូបណា ដែលធ្វើឱ្យបែកធ្លាយព័ត៌មានហិរញ្ញវត្ថុ និងព័ត៌មានមិនមែនហិរញ្ញវត្ថុរបស់សហគ្រាស ឬអង្គភាពមិនស្វែងរកប្រាក់ចំណេញ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន លើកលែងតែមានកំណត់ក្នុងច្បាប់ និងបទប្បញ្ញត្តិជាធរមាន ។

ប្រការ២០ .-

ន.គ.ស. មានសិទ្ធិក្នុងការផ្តល់របាយការណ៍ហិរញ្ញវត្ថុដល់ស្ថាប័នសាធារណៈដែលមានសមត្ថកិច្ចក្នុងករណីការស្នើសុំត្រូវបានអនុញ្ញាតដោយស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ។ **ន.គ.ស.** ត្រូវស្នើសុំការអនុញ្ញាតជាមុនពីប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្នុងករណីសំណើសុំរបាយការណ៍ហិរញ្ញវត្ថុមានលក្ខណៈវេទយិតភាពខ្ពស់ ។

**ជំពូកទី៦
ទណ្ឌកម្មរដ្ឋបាល**

ប្រការ២១ .-

សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញរង និងមិនរងសវនកម្មឯករាជ្យ ត្រូវទទួលរងទណ្ឌកម្មរដ្ឋបាលដូចខាងក្រោម ៖

- ១- ការយឺតយ៉ាវក្នុងការដាក់តម្កល់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំមក **ន.គ.ស.** ត្រូវផាកពិន័យ ២ ០០០ ០០០ (ពីរលាន) រៀលក្នុងមួយខែ ចំពោះសហគ្រាស ។
- ២- ការយឺតយ៉ាវក្នុងការដាក់តម្កល់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំមក **ន.គ.ស.** ត្រូវផាកពិន័យ ១ ២០០ ០០០ (មួយលានពីរសែន) រៀលក្នុងមួយខែ ចំពោះអង្គភាពមិនស្វែងរកប្រាក់ចំណេញ ។

ប្រការ២២ .-

ករណីរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំដែលត្រូវដាក់តម្កល់នៅ **ន.គ.ស.** ហួសពីរយៈពេលកំណត់ត្រូវបានចាត់ជាការយឺតយ៉ាវ ។ ការគណនាប្រាក់ពិន័យត្រូវផ្អែកតាមចំនួនខែដែលយឺតយ៉ាវ ដោយគិតចាប់ពីខែផុតកំណត់នៃការដាក់តម្កល់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ រហូតដល់ខែដែល **ន.គ.ស.** បានទទួលសំណើជាផ្លូវការ ដោយភ្ជាប់ជាមួយនូវរបាយការណ៍ហិរញ្ញវត្ថុដែលរៀបចំរួច ។ ទំហំប្រាក់ពិន័យនៃការយឺតយ៉ាវក្នុងមួយការិយបរិច្ឆេទគណនេយ្យមិនត្រូវលើសពី ១២ ០០០ ០០០ (ដប់ពីរលាន) រៀល សម្រាប់សហគ្រាស និង ៧ ២០០ ០០០ (ប្រាំពីរលានពីរសែន) រៀល សម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ ។

ប្រការ២៣ ..

សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញរង និងមិនរងសវនកម្មឯករាជ្យ ដែលទទួលរងការផាកពិន័យអនុលោមតាមប្រការ២១ និងប្រការ២២ នៃប្រកាសនេះ ត្រូវបង់ប្រាក់ផាកពិន័យក្នុងរយៈពេលយ៉ាងយូរ៣០(សាមសិប)ថ្ងៃ ។

ក្នុងករណីបុគ្គលទទួលរងការផាកពិន័យមិនបង់ប្រាក់ផាកពិន័យក្នុងរយៈពេល៣០(សាមសិប)ថ្ងៃ ទំហំប្រាក់ផាកពិន័យនេះត្រូវដំឡើងជាពីរដង ។ ករណីខកខានបង់ប្រាក់ផាកពិន័យលើស៦០(ហុកសិប)ថ្ងៃ ទំហំប្រាក់ផាកពិន័យនេះត្រូវដំឡើងជាបីដង ។ ករណីខកខានបង់ប្រាក់ផាកពិន័យលើស៩០(កៅសិប)ថ្ងៃ **ន.គ.ស.** ត្រូវចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ។

រយៈពេល៣០(សាមសិប)ថ្ងៃ ៦០(ហុកសិប)ថ្ងៃ និង៩០(កៅសិប)ថ្ងៃខាងលើនេះ គិតចាប់ពីថ្ងៃបុគ្គលទទួលរងការផាកពិន័យបានទទួលលិខិតជូនដំណឹងផ្លូវការអំពីការបង់ប្រាក់ផាកពិន័យពី **ន.គ.ស.** ។

ក្នុងករណីបុគ្គលទទួលរងការផាកពិន័យមិនព្រមបង់ប្រាក់ផាកពិន័យក្នុងរយៈពេល៩០(កៅសិប)ថ្ងៃ អគ្គនាយកនៃ **ន.គ.ស.** អាចអនុវត្តវិធានការមួយ ឬច្រើនដូចខាងក្រោម៖

- ចេញលិខិតរំលឹកជូនម្ចាស់សហគ្រាស ឬប្រធានអង្គភាពមិនស្វែងរកប្រាក់ចំណេញ ដោយទុករយៈពេលយ៉ាងយូរ៣០(សាមសិប)ថ្ងៃ ដើម្បីអនុវត្តកាតព្វកិច្ច
- អញ្ជើញម្ចាស់សហគ្រាស ឬប្រធានអង្គភាពមិនស្វែងរកប្រាក់ចំណេញតាមគ្រប់មធ្យោបាយ ដោយទុករយៈពេល៣០(សាមសិប)ថ្ងៃ ឱ្យចូលខ្លួនមកបំភ្លឺ និង/ឬបំពេញកាតព្វកិច្ច
- ស្នើទៅក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីមានវិធានការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន និង/ឬកសាងសំណុំរឿងបញ្ជូនទៅតុលាការ ឬអយ្យការអមសាលាដំបូង ។

**ជំពូកទី៧
អនុប្បញ្ញត្តិ**

ប្រការ២៤ ..

លិខិតបទដ្ឋានដែលត្រូវបានដាក់ចេញដោយផ្អែកតាមប្រកាសលេខ ៥៦៣ សហវ.ប្រក. ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ស្តីពីកាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ ត្រូវបន្តមានអានុភាពអនុវត្តរហូតដល់មានការកំណត់ផ្សេងពីនេះ ។

**ជំពូកទី៨
អវសានប្បញ្ញត្តិ**

ប្រការ២៥ ..

ន.គ.ស. អាចចេញគោលការណ៍ណែនាំ ឬវិធាននានា ដើម្បីអនុវត្តប្រកាសនេះ ។



ប្រការ២៦ ..

បទប្បញ្ញត្តិស្តីពីការដាក់តម្កល់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំសម្រាប់សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញទាំងរង និងមិនរងសវនកម្មឯករាជ្យដូចមានចែងក្នុងកថាខណ្ឌទី២ និងកថាខណ្ឌទី៣ នៃប្រការ៤ នៃប្រកាសនេះ ត្រូវអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ ដែលជាប់លក្ខខណ្ឌដាក់របាយការណ៍ហិរញ្ញវត្ថុ របស់ខ្លួនឱ្យរងសវនកម្មឯករាជ្យដូចមានចែងក្នុងប្រការ៨ ដល់ប្រការ១១ នៃប្រកាសនេះ ត្រូវអនុវត្តកាតព្វកិច្ចសវនកម្មឯករាជ្យនេះចាប់ពីការិយបរិច្ឆេទគណនេយ្យ២០២៦ តទៅ ។

ប្រការ២៧ ..

ប្រកាសលេខ៥៦៣ សហវ.ប្រក. ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ស្តីពីកាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យនិងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយពីប្រកាសនេះត្រូវទុកជានិរាករណ៍ ។

ប្រការ២៨ ..

អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម ប្រធានអង្គភាពពាក់ព័ន្ធក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងបុគ្គលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ឈ្នាំ ២០២៤ ខែ ក្រាប្ប ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ២០២៦

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ



អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងពាណិជ្ជកម្ម
 - ឧទ្ធរណ៍យសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យឯកឧត្តមឧបនាយករដ្ឋមន្ត្រី
 - គ្រប់អង្គភាព និងសមាសភាពក្រុមប្រឹក្សានៃ អ.ស.ហ.
- “ដើម្បីជូនជ្រាប”
- ដូចប្រការ២៨ “ដើម្បីអនុវត្ត”
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ